

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



របាយការណ៍
នៃកិច្ចប្រជុំថ្នាក់ដឹកនាំ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

នៅថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៤ វេលាម៉ោង ០៩:០០ នាទីព្រឹក នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំមួយ ក្រោមអធិបតីភាព **ឯកឧត្តម អៀង មូលី** ទេសរដ្ឋមន្ត្រី ទទួលបេសកកម្មពិសេស និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។

សមាសភាពចូលរួម ក្នុងកិច្ចប្រជុំនេះមាន ៖ ឯកឧត្តម លោកជំទាវ ជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម លោក លោកស្រី ជាអគ្គលេខាធិការ អគ្គលេខាធិការរង និង ជាប្រធាននាយកដ្ឋាន ទាំងអស់ ។

អវត្តមាន

- | | |
|------------------------------|--|
| ១. ឯកឧត្តមវេជ្ជ. ម៉ម ប៊ុនហេង | អនុប្រធានទី១អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ |
| ២. ឯកឧត្តមវេជ្ជ. អ៊ុក វឌ្ឍនា | ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ |

គោលបំណងនៃកិច្ចប្រជុំនេះមាន ៖

- របាយការណ៍វឌ្ឍនភាពប្រចាំខែ របស់អគ្គលេខាធិការដ្ឋាន
- របាយការណ៍ ស្តីពីការត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ ICAAP13 នៅឆ្នាំ ២០១៧
- របាយការណ៍ការអនុវត្តកម្មវិធីមូលនិធិសកល
- របាយការណ៍ ស្តីពីការត្រៀមរៀបចំកិច្ចប្រជុំគោលនយោបាយ និង រៀបចំទិវា ០១ ធ្នូ ឆ្នាំ ២០១៤
- សេចក្តីផ្សេងៗ

ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធាន មានប្រសាសន៍ស្វាគមន៍ ដល់ថ្នាក់ដឹកនាំ និង មន្ត្រីទាំងអស់ ដោយបានបញ្ជាក់ពីទឹកចិត្ត ក្នុងនាមជាប្រធានដឹកនាំ និង ការតាំងចិត្តដើម្បីដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឲ្យដំណើរការទៅបានប្រសើរ និង មានប្រសិទ្ធភាព ។

១- របាយការណ៍វឌ្ឍនភាពប្រចាំខែ របស់អគ្គលេខាធិការដ្ឋានដោយឯកឧត្តម អគ្គលេខាធិការ ៖

១.១- ការសម្របសម្រួលទូទៅ

- ចូលរួមការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិរបស់ក្រសួងផែនការ
- ធ្វើបច្ចុប្បន្នភាពពីស្ថានភាពជំងឺអេដស៍ដល់យុវជនស្ម័គ្រចិត្ត

- ចូលរួមកិច្ចប្រជុំថ្នាក់តំបន់នៅប្រទេសថៃទាក់ទងនឹងបញ្ហាចំណាកស្រុក ADB
- ចូលរួមផ្សព្វផ្សាយពីបញ្ហាអេដស៍ដល់បណ្តាញពិតមាន (ខាណា)
- ចូលរួមដឹកនាំការសំរេបសំរួលបញ្ហាក្រុមបុរសស្រលាញ់បុរស (ភ្នំពេញ/សៀមរាប)
- ប្រជុំប្រចាំខែមន្ត្រីក្នុងអគ្គលេខាធិការដ្ឋាន និង ក្រុមគ្រប់គ្រងជំនួយ
- ប្រជុំសំរេបសំរួលជាមួយអង្គការ KHANA និង PSK ពីកិច្ចសហការទៅមុខ
- ប្រជុំសំរេបសំរួលជាមួយបណ្តាញចតុមុខ និង ស្នាតហ្គីល
- ប្រជុំសំរេបសំរួលជាមួយអង្គការ FHI និង One World

១.២-ការងារនាយកដ្ឋាន

នាយកដ្ឋានផែនការ, ត្រួតពិនិត្យ វាយតម្លៃ និងស្រាវជ្រាវ(PMER)

នៅក្នុងខែកញ្ញា ឆ្នាំ២០១៤នេះ នាយកដ្ឋានផែនការ ត្រួតពិនិត្យ វាយតម្លៃ និង ស្រាវជ្រាវ (PMERD) បានអនុវត្ត និង សម្រេចការងារមួយចំនួន ដូចខាងក្រោម ៖

១-ការរៀបចំគម្រោងផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និង ពហុវិស័យឆ្លើយតបការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍លើកទី៤ ឆ្នាំ២០១៦-២០២០(NSPIV)

- បានរៀបចំលិខិតផ្ញើទៅស្ថាប័នពាក់ព័ន្ធ ស្នើសុំសមាសភាពជំនាញចូលរួមជាសមាជិកក្រុមការងារស្នូល NSPIV និង បានរៀបចំសេចក្តីព្រាងលិខិតបង្គាប់ការ សំរាប់ក្រុមការងារស្នូល NSPIV ។
- សេចក្តីព្រាងនេះ បានឆ្លងកាត់ការប្រជុំជាមួយក្រុមការងារបច្ចេកទេសពិនិត្យ និង កែសម្រួលសមាសភាព និង ផែនការសកម្មភាពលំអិត ដើម្បីស្នើសុំយោបល់ ពីឯកឧត្តមប្រធាន ។
- ការជ្រើសរើសទីប្រឹក្សាបច្ចេកទេស ពុំទាន់រួចរាល់ទេ ដោយសារចំនួនអ្នកដាក់ពាក្យសំរាប់មុខដំណែងទីប្រឹក្សាបច្ចេកទេសអន្តរជាតិ ពុំគ្រប់ចំនួនតាមគោលការណ៍លទ្ធកម្ម ដែលទាមទារអោយធ្វើការផ្សព្វផ្សាយឡើងវិញ នៅតាមប្រភពសំខាន់ៗ ។
 1. ពិភាក្សាជាមួយ និង Steering Committee
 2. បានធ្វើការងារជាមួយ GFA និង PR-NCHADS ដើម្បីកែសម្រួលទៅលើតម្រូវការថវិកា
 3. បានធ្វើការផ្សព្វផ្សាយឡើងវិញ តាមប្រភព Devex។
- ធ្វើលិខិតទៅ PR-NCHADS ស្នើសុំថវិកាសម្រាប់ធ្វើការងារ តែមិនទាន់បានឆ្លើយតបមកវិញ ។

២-ការងាររៀបចំរបាយការណ៍GARPR ពាក់កណ្តាលឆ្នាំ ២០១៤

- ដោយមានការផ្លាស់ប្តូរពេលវេលា ក្នុងការរៀបចំរបាយការណ៍ សំរាប់ធ្វើជូនអង្គការសហប្រជាជាតិ ដែលត្រូវរាយការណ៍ជារៀងរាល់ឆ្នាំ និង រៀងរាល់៦ខែម្តង សម្រាប់សូចនាករមួយចំនួន ដោយបានរៀបចំទម្រង់ប្រមូលទិន្នន័យ និង លិខិតផ្ញើទៅស្ថាប័នចំនួនពីរ គឺមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង កាមរោគ និង មជ្ឈមណ្ឌលជាតិគាំពារមាតា និង ទារក ទាក់ទងនឹងការ

ប្រើប្រាស់ឱសថប្រឆាំងមេរោគអេដស៍ (ARV) និង ការបង្ការ ការចំលងមេរោគអេដស៍ ពីម្តាយទៅកូន(PMTCT) ។

- បានផ្ទេរលិខិត និង ទម្រង់ទិន្នន័យទៅស្ថាប័នទាំងនេះ និង ត្រូវបានកំណត់កាលបរិច្ឆេទធ្វើត្រួតពិនិត្យមកវិញត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤។ រហូតមកដល់ពេលនេះ យើងមិនទាន់ទទួលបានការឆ្លើយតបមកវិញទេ ហើយក្រុមការងារ បានធ្វើការទំនាក់ទំនងទៅស្ថាប័នទាំងនោះ ហើយពួកគេ ថានឹងផ្ញើមកវិញនៅក្រោយពេលកុំបិណ្ណ ។

៣-ការរៀបចំវគ្គបណ្តុះបណ្តាលប្រចាំឆ្នាំស្តីពីបច្ចុប្បន្នភាពឧបករណ៍តាមដាន និង វាយតម្លៃ ដើម្បីបង្កើនប្រសិទ្ធភាពការអនុវត្តប្រព័ន្ធតាមដាន និងវាយតម្លៃជាតិ ឆ្ពោះទៅសំរេចបាននូវគោលដៅសូន្យបី

- ត្រៀមរៀបចំវគ្គបណ្តុះបណ្តាល សំរាប់ក្រសួងកិច្ចការនារី ដែលនឹងគ្រោងធ្វើនៅថ្ងៃទី២០-២២ ខែតុលា ឆ្នាំ២០១៤ នៅភោជនីយដ្ឋានសួនអេដេន រាជធានីភ្នំពេញ ដែលនឹងត្រៀមអញ្ជើញសិក្ខាកាម ចំនួន ៣៥រូប

៤-ការរៀបចំរបាយការណ៍វឌ្ឍនភាពទូលំទូលាយ និង ពហុវិស័យ ឆ្លើយតបទៅនឹងការរាលដាលមេរោគអេដស៍ និង ជំងឺអេដស៍ត្រីមាសទីពីរ

- ក្នុងខែកញ្ញា ឆ្នាំ២០១៤ នាយកដ្ឋាន ផែនការ ត្រួតពិនិត្យ វាយតម្លៃ និង ស្រាវជ្រាវ នាយកដ្ឋាន បានបញ្ចប់ការចងក្រងសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពទូលំទូលាយ និង ពហុវិស័យ ឆ្លើយតបទៅនឹងការរាលដាលមេរោគអេដស៍ និង ជំងឺអេដស៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៤ រួចរាល់ ។

៥-ការចុះអភិបាលនៅថ្នាក់ក្រោមជាតិ ពង្រឹងការអនុវត្តប្រព័ន្ធតាមដាន និង វាយតម្លៃ

- មន្ត្រីក្នុងនាយកដ្ឋានផែនការ ត្រួតពិនិត្យ វាយតម្លៃ និង ស្រាវ ជ្រាវ បានចុះអភិបាលនៅថ្នាក់ក្រោមជាតិ នៅខេត្តតាកែវកាលពីថ្ងៃទី១៥-១៩ ខែកញ្ញា ឆ្នាំ២០១៤ ក្នុងគោលបំណងពង្រឹងការអនុវត្តប្រព័ន្ធតាមដាន និង វាយតម្លៃ នៅថ្នាក់ក្រោមជាតិ លើគុណភាព ក្នុងការធ្វើសម្រង់ទិន្នន័យ និង ការពង្រឹងសមត្ថភាពមន្ត្រីតាមដាន និង វាយតម្លៃ លេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត-រាជធានី ។

៦-គម្រោងមូលនិធិសកលជំហានទី២

- បានចូលរួមក្នុងកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគំរោងមូលនិធិសកល កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ ក្រោមការសម្របសម្រួល និង ដឹកនាំកិច្ចប្រជុំ ដោយឯកឧត្តមនាយកគំរោងមូលនិធិសកល នៅសាលប្រជុំអាជ្ញា ធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។
- បានរៀបចំផែនការវគ្គបណ្តុះបណ្តាលប្រចាំខែតុលា ឆ្នាំ២០១៤ និង បានដាក់ជូនថ្នាក់ដឹកនាំ ចុះហត្ថលេខា និង បានផ្ញើទៅ PR-NCHADS រួចហើយផងដែរ ។

- បានរៀបចំផែនការសកម្មភាពវគ្គបណ្តុះបណ្តាល ដោយយោងទៅតាមការជូនដំណឹងអោយកាត់បន្ថយថវិកា ៥០ % របស់មូលនិធិសាកល ។
- បានរៀបចំផែនការសកម្មភាពប្រចាំត្រីមាសទី៤ ឆ្នាំ២០១៤ របស់នាយកដ្ឋានផែនការ ត្រួតពិនិត្យ វាយតម្លៃ និងស្រាវជ្រាវ ។

៧-ការរៀបចំរបាយការណ៍ផ្សេងៗ

- របាយការណ៍កិច្ចប្រជុំប្រចាំសប្តាហ៍ របស់នាយកដ្ឋានផែនការ ត្រួតពិនិត្យ វាយតម្លៃ និង ស្រាវជ្រាវ ចំនួន០២ដង ។
- របាយការណ៍កិច្ចប្រជុំបច្ចេកទេសប្រចាំសប្តាហ៍ របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ចំនួន ០៣ដង ។
- របាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០១៤ របស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង របាយការណ៍សកម្មភាពផ្សេងៗ ដែលនាយកដ្ឋានបានចូលរួមជាមួយស្ថាប័នដទៃទៀត។

៨-ការចូលរួមសកម្មភាពផ្សេងៗ

- នៅថ្ងៃទី១៩ ខែ កញ្ញា ២០១៤ ដើម្បីពិភាក្សា លើសេចក្តីព្រាងទិន្នន័យចុងក្រោយ នាថ្ងៃទី១៩ខែ កញ្ញា ២០១៤នៅ NCHADS ។
- បានចូលរួមក្នុងកិច្ចប្រជុំជាមួយអង្គការ UNWOMEN ដើម្បីស្នើគម្រោងបញ្ជ្រាប និង បញ្ចូលយេនឌ័រ ទៅនឹងការឆ្លើយតប ទៅនឹងមេរោគអេដស៍ និង ជំងឺអេដស៍ ដែលមានការពិភាក្សាជាច្រើនលើក។
- បានចូលរួមប្រជុំ តាមការអញ្ជើញរបស់ក្រសួង MoWA, ស្តីពីការពិនិត្យលើវឌ្ឍនភាពនៃអនុសញ្ញា ទីក្រុងប៉េកាំង ជាមួយលោកជំទាវ ស៊ឹម ខេង ខាំ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ ដោយបានផ្តល់យោបល់ទៅលើការងារឆ្លើយតប ទៅនឹងមេរោគអេដស៍សម្រាប់ស្ត្រី និង កុមារ ។
- បានចូលរួមក្នុងកិច្ចប្រជុំ steering committee of HIV concept note នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤។

នាយកដ្ឋានបង្ការ ថែទាំ និង គាំទ្រ (PCS)

នៅក្នុងខែកញ្ញា ឆ្នាំ២០១៤នេះ នាយកដ្ឋានបង្ការ ថែទាំ និង គាំទ្រ (PCS) បានអនុវត្ត និង សម្រេចការងារមួយចំនួន ដូចខាងក្រោម ៖

- រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំត្រីមាស ក្រុមការងារបច្ចេកទេសថ្នាក់ជាតិ បុរសស្រឡាញ់ បុរស និង ស្ត្រីស្រស់ នៅសណ្ឋាគារអាំងទែកុងទីណង់តាល់ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ រាជធានីភ្នំពេញ។
- ចូលរួមប្រជុំ ដើម្បីពិនិត្យមើលផែនការសកម្មភាពត្រួតពិនិត្យគ្រឿងញៀន របស់សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ នៅសាលាក្រុងរាជធានីភ្នំពេញ ។
- សំរេចសំរួលកិច្ចប្រជុំកម្មវិធី កិច្ចប្រជុំពេញអង្គលើកទី២៦ របស់ក្រុមការងារថ្នាក់ជាតិពហុវិស័យ ស្តីពីកុមារកំព្រា និង កុមារងាយរងគ្រោះប្រចាំត្រីមាសទីបី កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ ។

- ចូលរួមក្នុងកិច្ចប្រជុំជាមួយបណ្តាញអ្នកសារព័ត៌មាន និង ក្រុមបុរសស្រឡាញ់បុរស និង ស្រីស្រស់ កាលពីថ្ងៃទី២២ ដល់ ២៨ ខែសីហា ឆ្នាំ២០១៤ នៅខេត្តសៀមរាប ។
- សំរេបសំរួលកិច្ចប្រជុំប្រចាំត្រីមាស ក្រុមស្រីស្រស់ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ នៅខេត្ត សៀមរាប ។
- ចូលរួមក្នុងកិច្ចប្រជុំ ស្តីពីការណែនាំ អំពីបណ្តាញអ្នកប្រើប្រាស់គ្រឿងញៀន មិត្តអប់រំមិត្ត ទៅកាន់ ក្រុមគោលដៅ និង អ្នកពាក់ព័ន្ធ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ នៅសណ្ឋាគារហ្គ្រីនដាយឡែស រាជធានីភ្នំពេញ ។

នាយកដ្ឋានទាក់ទង និងចលនាប្រភពធនធាន (CRM)

នៅក្នុងខែកញ្ញា ឆ្នាំ២០១៤នេះ នាយកដ្ឋានទាក់ទង និង ចលនាប្រភពធនធាន (CRM) បាន អនុវត្ត និង សម្រេចការងារមួយចំនួន ដូចខាងក្រោម ៖

- បានចូលរួមប្រជុំបច្ចេកទេស និង កិច្ចប្រជុំផ្សេងៗ នៅ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
- បានរៀបចំបង្កើតសារ និង រូបភាព ហើយបានផ្ញើទៅក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ដើម្បីដាក់បញ្ចូលក្នុងតេឡេកាម ។
- បានរៀបចំកិច្ចប្រជុំជាមួយដៃគូសង្គមស៊ីវិល ដើម្បីរៀបចំយុទ្ធនាការអប់រំពីជំងឺអេដស៍ នៅ ក្នុងពិធី បុណ្យអុំទូក និង ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ឆ្នាំ ២០១៤ ដែលនឹងគ្រោង ប្រារព្ធនាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៤ នៅសាលសន្និសីទចតុមុខ ។
- បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអេដស៍ខេត្តកំពត ដែលដឹកនាំដោយ **ឯកឧត្តម សាស្ត្រាចារ្យវេជ្ជ លី ប៉ូរ** អនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។
- បានចុះអមដំណើរ **ឯកឧត្តមវេជ្ជ អ៊ុក វឌ្ឍនា** ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីស្វែង យល់លើការងារអេដស៍នូវមូលដ្ឋាន និង ជួយជំរុញថ្នាក់ខេត្ត ឲ្យបន្តការយកចិត្តទុកដាក់ឲ្យបាន សកម្មថែមទៀត លើការឆ្លើយតបនឹងជំងឺអេដស៍ នៅខេត្តកំពង់ចាម ។
- បានសំរេបសំរួលជាមួយគណៈកម្មាធិការអេដស៍ខេត្តតាកែវ ដើម្បីរៀបចំដំណើរទស្សនកិច្ចស្វែង យល់លើការងារអេដស៍ និង ស្ថានភាពរីករាលដាល និង ផលប៉ះពាល់ពីមេរោគអេដស៍ នៅមូលដ្ឋាន របស់ **ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី** ប្រធាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។

នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ (A/F)

នៅក្នុងខែកញ្ញា ឆ្នាំ២០១៤នេះ នាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ (A&F dept) ជាសេនាធិការជូនថ្នាក់ ដឹកនាំ លើកិច្ចការរដ្ឋបាល និង ហិរញ្ញវត្ថុ និង ជាអ្នកសម្របសម្រួល និង គាំទ្រ ដល់បណ្តានាយកដ្ឋាន បច្ចេកទេស ដើម្បីអនុវត្តផែនការសកម្មភាព អោយមានការរីកចំរើន ។ នាយកដ្ឋាន មាន ៥ ការិយាល័យ និង បានបំពេញសកម្មភាពការងារដូចខាងក្រោម ៖

ក.ការងារថវិកា និងហិរញ្ញវត្ថុ

១- ថវិកាជាតិ:

- បានរៀបចំឯកសារសំរាប់បេសកកម្មក្នុងប្រទេស ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានទូទាត់ចំណាយកិច្ចប្រជុំតាមបណ្តាខេត្ត និង ស្រុក
- បានរៀបចំឯកសារថវិការដ្ឋទេយ្យតាមកម្មវិធី និង មិនមែនកម្មវិធី ទៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
- បានទំនាក់ទំនងជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លើសំណើថវិកាសម្រាប់រៀបចំទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ឆ្នាំ ២០១៤ និង ផ្សព្វផ្សាយព័ត៌មានអំពីជំងឺអេដស៍ នៅក្នុងបុណ្យអុំទូក និង សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៣ ។
- ទំនាក់ទំនងជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្តីពីការបន្ថែមឥណទានថវិកាសម្រាប់រៀបចំកិច្ចប្រជុំ ថ្នាក់តំបន់មូលនិធិសកល និង សម្រាប់ផ្តល់ជូនគណៈប្រតិភូ ចូលរួមសន្និសីទអន្តរជាតិអំពីមេរោគ អេដស៍នៅប្រទេសអូស្ត្រាលី ។
- បានរៀបចំឯកសារចំណាយ របស់ប្រតិភូអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញទៅបំពេញ បេសកកម្មនៅប្រទេសអូស្ត្រាលី ។

២- ថវិកាជំនួយ:

- ទំនាក់ទំនងជាមួយ PR-NCHADS ស្តីពីរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១៤ (PUDR)
- សម្របសម្រួលការងារជាមួយក្រសួង MoSVY, MoWA, និង MoEYS ក្នុងការអនុវត្តន៍គម្រោងមូល និធិសកល ។
- រៀបចំរបាយការណ៍ប្រចាំខែសីហា ២០១៤ ដូចជា Cash Book, Bank Reconcile, Cash Count Sheet, Petty Cash Book, and Petty cash reconcile ។
- សម្រួលក្នុងការជ្រើសរើសទីប្រឹក្សាជាតិ និង អន្តរជាតិ ដូចជា៖ NSP IV, TA for MoSVY ។
- បាន និង កំពុងរៀបចំសំណើបើកប្រាក់លើកទឹកចិត្ត Incentive ២០១៣ ជូនមន្ត្រីរាជការ ។
- តាមដានសំណើសុំបំពេញសាច់ប្រាក់ ដែលបានស្នើកន្លងមក ជាមួយPR-NCHADS ។

ខ. ការងាររដ្ឋបាល និង បុគ្គលិក

- រៀបចំលិខិតបញ្ជាបេសកកម្ម ថវិកាជាតិ ចំនួន ៤០
- សំរេបសំរួលការរៀបចំប្រជុំ ដល់នាយកដ្ឋានទាំងអស់ និង ថ្នាក់ដឹកនាំបានចំនួន ១០ ដង
- ធ្វើលិខិតចេញ ១៤ លិខិត និង ទទួលលិខិតចូលចំនួន ៣០ លិខិត
- ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
- ធ្វើបញ្ជីវត្តមានប្រចាំថ្ងៃ ជូនគ្រប់នាយកដ្ឋានរបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

១.៣-សកម្មភាពសម្រាប់ខែបន្ទាប់ (សម្រាប់ខែ តុលា ឆ្នាំ ២០១៤)

នាយកដ្ឋាន ផែនការ, ត្រួតពិនិត្យ វាយតម្លៃ និងស្រាវជ្រាវ(PMER)

1. រៀបចំវគ្គបណ្តុះបណ្តាល សំរាប់ក្រសួងកិច្ចការនារី នៅ ទី២០-២២ ខែតុលា ឆ្នាំ២០១៤

2. បន្តការរៀបចំ NSPIV និង រៀបចំឯកសារពាក់ព័ន្ធ
3. រៀបចំស្ថាយរបាយការណ៍សម្រាប់កិច្ចប្រជុំពេញអង្គសមាជិកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៣ ។
4. បន្តពិនិត្យលើទិន្នន័យទទួលបាន និង ធ្វើរបាយការណ៍ online សម្រាប់ GARPR (៣០ កញ្ញា ២០១៤)
5. ពិនិត្យ និង ធ្វើរបាយការណ៍មូលនិធិសកល
6. ចូលរួមវគ្គបណ្តុះបណ្តាល CamInf នៃក្រសួងផែនការ

នាយកដ្ឋានបង្ការ ថែទាំ និង គាំទ្រ (PCS)

1. ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤ រៀបចំកិច្ចប្រជុំលេខាធិការដ្ឋានក្រុមបុរសស្រឡាញ់បុរស និង ស្រីស្រស់ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។
2. ថ្ងៃទី១៣ ដល់ ១៤ ខែតុលា ឆ្នាំ២០១៤ រៀបចំវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន ស្តីពីមេរោគអេដស៍ជំងឺអេដស៍ ។
3. ថ្ងៃទី២១ ដល់ ២២ ខែតុលា ឆ្នាំ២០១៤ រៀបចំសិក្ខាសាលា ស្តីពីការផ្តល់សេវាសុខភាព និង សង្គម ។
4. ថ្ងៃទី៣០ ដល់ ៣១ ខែតុលា ឆ្នាំ២០១៤ រៀបចំវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន ស្តីពីមេរោគអេដស៍ជំងឺអេដស៍។

នាយកដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ A/F)

1. ត្រៀមរៀបចំកិច្ចប្រជុំ ពេញអង្គសមាជិកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២
2. ត្រៀមរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៣
3. ត្រៀមរៀបចំ ការផ្សព្វផ្សាយអំពីអេដស៍ក្នុងព្រះរាជពិធីបុណ្យអុំទូក
4. ត្រៀមរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ឆ្នាំ ២០១៤
5. បន្តកិច្ចសហការ និង សម្របសម្រួលជាមួយបណ្តានាយកដ្ឋានជំនាញទាំងបី ដើម្បីជម្រុញ និង ពង្រឹងការងាររបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ឱ្យកាន់តែប្រសើរ ។

២-របាយការណ៍ ស្តីពីការត្រៀមរៀបចំធ្វើម្ចាស់ផ្ទះCAAP 13 នៅឆ្នាំ ២០១៧ (លើកឡើងដោយ ឯកឧត្តមវេជ្ជ ទាផលា និង ឯកឧត្តមវេជ្ជ តែង គន្ធី)

- បានរៀបចំក្រុមការងារ ដើម្បីរៀបចំ និង បណ្តុះបណ្តាល
- នៅក្នុងខែ មិថុនា ឆ្នាំ ២០១៥ ត្រូវត្រៀមលក្ខណៈ ដើម្បីរៀបចំ
- បានទំនាក់ទំនងជាមួយអង្គការ HACC និង KHANA ដើម្បីសហការ និង បញ្ជូនមន្ត្រីមកចូល ក្នុងក្រុមការងារ ។
- បានជួបពិភាក្សាជាមួយក្រសួងទេសចរណ៍ ដោយក្រសួងបានប្រកាសដោយទូលាយថា នឹងចូលរួមព្រមទាំងផ្តល់ផ្នែកធនធានមនុស្ស ដើម្បីចូលរួម ។
- បានធ្វើការប្រជុំមួយ រវាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងទេសចរណ៍ អង្គការ HACC និង KHANA ដើម្បីពិភាក្សាលើការងារនេះ ។

៣- របាយការណ៍ការអនុវត្តកម្មវិធីមូលនិធិសកលលើកឡើងដោយ ឯកឧត្តមវេជ្ជសាស្ត្រ ផលា)

- ថវិកាដែលទទួលបានពី PR-NCHADS ចំនួនសរុប ១,៤៧១,៦១៧.៥៩ ដុល្លា ហើយក្រោយពី Saving នៅសល់ ៨២១, ៤៩០ ដុល្លា ។

ឧបសគ្គ

- ការទំលាក់ថវិកាមកឲ្យសម្រាប់អនុវត្តកម្មវិធី មានការយឺតយ៉ាវ
- ការអនុម័តថវិកាសម្រាប់អនុវត្តកម្មវិធី មានការយឺតយ៉ាវ
- ការទំលាក់ថវិកាមកសម្រាប់អនុវត្តកម្មវិធី ៦ខែចុងក្រោយ មានរយៈពេលខ្លី
- ដំណើរការនៃលទ្ធកម្ម មានលំការលំបាក
- មានការរឹតត្បិតខ្លាំងពី Financial Procedure
- ទាក់ទង Quotation មានការលំបាកនៅកន្លែងខ្លះ

៤-របាយការណ៍ ស្តីពីការត្រៀមរៀបចំកិច្ចប្រជុំពេញអង្គសមាជិកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ការត្រៀមរៀបចំប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ឆ្នាំ ២០១៤

៤.១-ការត្រៀមរៀបចំកិច្ចប្រជុំពេញអង្គសមាជិកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍(ឯកឧត្តមវេជ្ជសាស្ត្រ គឹមសាន)

- កិច្ចប្រជុំ បានប្រព្រឹត្តទៅ នាថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៤ នៅ ទីស្តីការគណៈរដ្ឋមន្ត្រី
- បានរៀបចំរបៀបវារៈ ដោយមានចំណុចសំខាន់ៗ ចំនួន ០៤ ដើម្បីលើកយកមកបង្ហាញ

៤.២-ការត្រៀមរៀបចំប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ឆ្នាំ ២០១៤

(ឯកឧត្តមវេជ្ជសាស្ត្រ គឹមសាន)

- ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ឆ្នាំ ២០១៤ បានប្រារព្ធនាថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៤ នៅ សាលសន្និសីទចតុមុខ ។
- បានរៀបចំលិខិតទៅក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ដើម្បីសុំបញ្ជូលសារអប់រំផ្សព្វផ្សាយ នៅក្នុង MSM និងប្រព័ន្ធទូរស័ព្ទ ។

ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី មានអនុសាសន៍ដូចតទៅ ៖

1. សំដែងកោតសរសើរចំពោះការខិតខំយកចិត្តទុកដាក់បំពេញការងារនៃមន្ត្រីរាជការ ដែលបាននាំអោយមានការរីក ចម្រើន ក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍។
2. លើកទឹកចិត្តអោយមន្ត្រីរាជការទាំងអស់បន្តប្រឹងប្រែងពង្រឹងសាមគ្គីផ្ទៃក្នុង សីលធម៌ ប្រសិទ្ធភាពការងារ ជៀសវាង ការបែកបាក់ ចងក្រងគ្នាជាបក្សពួកជាដើម។ល។

3. លើកទឹកចិត្តអោយ អ.ជ.ប.ជ.អ (NAA) និងមជ្ឈមណ្ឌល NCHADS សហការគ្នាអោយបានល្អថែមទៀត ក្នុងការ អនុវត្តគម្រោងការនានា ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍អោយមានប្រសិទ្ធភាពខ្ពស់ ជៀសវាងការ ប្រណាំងប្រជែងគ្នា ឬ បង្កការលំបាកដល់គ្នាទៅវិញទៅមកដែលជាឧបសគ្គចំពោះបេសកកម្មរបស់ យើងទាំងអស់គ្នា។ ការតែងតាំង ឯ.ឧ.រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាអនុប្រធានទី១នៃអាជ្ញាធរ មាន គោលបំណងអោយកិច្ចសហការមាន ភាពរលូន រវាងអាជ្ញាធរ និង ក្រសួងសុខាភិបាល។
4. លើកទឹកចិត្តអោយអគ្គលេខាធិការអ.ជ.ប.ជ.អ ខិតខំប្រឹងប្រែងពង្រឹងការងារអគ្គលេខាធិការដ្ឋាន និង នាយកដ្ឋាន នៅក្រោមឱវាទ។
5. ណែនាំដល់ក្រុមការងារត្រៀមរៀបចំ ICAAP អោយខិតខំប្រមូលឯកសាររូបថត វីដេអូ ដែលជាតម្រូវ ការចាំបាច់ដើម្បីដាក់បេក្ខភាពរបស់កម្ពុជាក្នុងការរៀបចំ ICAAP នេះអោយបានជោគជ័យដូចជា៖
 - a. ត្រៀមរូបភាពទីតាំង សាលប្រជុំ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន ព័ត៌មានវិទ្យា ទូរស័ព្ទ ទូរសារ e-mail, internet។
 - b. ត្រៀមរៀបចំគណកម្មការរៀបចំ ហិរញ្ញវត្ថុ បដិសណ្ឋារកិច្ច កម្មវិធី លេខាធិការដ្ឋាន។
 - c. ពិភាក្សាជាមួយក្រសួងទេសចរណ៍ ដើម្បីសិក្សាសកម្មភាពក្រៅ ICAAP
 - d. សិក្សាលទ្ធភាពបំរុងទុក ទីតាំង សាលប្រជុំ សណ្ឋាគារក្នុងករណីដែលបេក្ខភាព របស់យើង បានទទួល ជោគជ័យ។
 - e. ខាងក្រុមការងារ បេក្ខភាពត្រូវទាក់ទងអង្គការ IAS - UNAIDS NGO ជាតិ និងអន្តរជាតិ ដើម្បី បំពេញឯកសារចាំបាច់នានា។
6. ណែនាំក្រុមការងាររៀបចំប្រជុំគោលនយោបាយ អោយត្រៀមឯកសារ៖
 - a. របាយការណ៍របស់អាជ្ញាធរស្តីពីសកម្មភាពការងារពីដើមឆ្នាំរហូតដល់ដំណាច់ខែកញ្ញា ២០១៤
 - b. ឯកសាររងទៀតពាក់ព័ន្ធដែលអង្គប្រជុំគោលនយោបាយត្រូវការ -
 - c. ត្រៀមសេចក្តីសម្រេចរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ -
7. ត្រៀមឯកសារសម្រាប់ទិវា ០១ ធ្នូ ២០១៤៖
 - a. សារដែលត្រូវបញ្ជូនតាមប្រព័ន្ធ SMS ឬប្រព័ន្ធ Internet
 - b. ត្រៀមរៀបចំវេទិកាសាធារណៈ សិល្បៈតូប្យតន្ត្រី
 - c. ការសំណេះសំណាល ចែកអារ ត្រៀមអនាម័យ ការផ្លាស់ប្តូរមតិ សំណួរ ចម្លើយ -
 - d. ខិតខំទាក់ទាញយុវជន យុវនារីទាំងសម្រាប់ទិវា ១ ធ្នូ ទាំងសម្រាប់ពេលវេលាអុំទូក។

កិច្ចប្រជុំត្រូវបានបញ្ចប់ នៅវេលាម៉ោង ១១:០០នាទី នាថ្ងៃខែឆ្នាំដដែល ប្រកបដោយបរិយាកាស សាមគ្គីភាព
និង ទទួលខុសត្រូវខ្ពស់។

ថ្ងៃទី ០១ ខែ តុលា ឆ្នាំ២០១៤
អគ្គលេខាធិការ

ឯកឧត្តម វេជ្ជ គិលាន